

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមហ៊ុន អេ.ប៊ី.ស៊ី ឯ.ក  
A.B.C CO., LTD.

សូមគោរពជូន  
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

កម្មវត្ថុ ៖ សំណើសុំបង្កើនដើមទុន និងតម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន  
យោង ៖ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ ០០០០០១២៣ ចុះថ្ងៃទី ខែ ឆ្នាំ ២០  
កំណត់ហេតុ និងសេចក្តីសម្រេចសម្រេចសម្រេចសម្រេច នាថ្ងៃទី ខែ ឆ្នាំ ២០

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យ  
និងអនុញ្ញាតចុះបញ្ជីតាមសំណើខាងលើដូចតទៅ ៖

- ១- ការបង្កើនដើមទុន ពី ៤០០.០០០.០០០ រៀល ដល់ ៥.០០០.០០០.០០០ រៀល  
(១.០០០.០០០ ដុល្លារអាមេរិក អត្រា ៤.០០០ រៀល/ដុល្លារអាមេរិក)  
-ការបង្កើនចំនួនភាគហ៊ុន ពី ១.០០០ ភាគហ៊ុន ដល់ ១០.០០០ ភាគហ៊ុន  
-ការបែងចែកភាគហ៊ុន ចំនួន ១០.០០០ ហ៊ុន ដែលមានតម្លៃ ៤០០.០០០ រៀល ដដែល  
ក្នុងមួយភាគហ៊ុន  
-ការបែងចែកភាគហ៊ុនថ្មី ដូចតទៅ ៖  
ក្រុមហ៊ុន XYZ CO., LTD. មានចំនួន ៥.០០០ ភាគហ៊ុន ពីលេខ ០០០០១ ដល់លេខ ០៥០០០  
លោក ខ មានចំនួន ២.៥០០ ភាគហ៊ុន ពីលេខ ០៥០០១ ដល់លេខ ០៧៥០០  
លោក គ មានចំនួន ២.៥០០ ភាគហ៊ុន ពីលេខ ០៧៥០១ ដល់លេខ ១០០០០  
(ដូចមានតារាង ខ.១ ឧបសម្ព័ន្ធ ភ្ជាប់ជាមួយនេះ)

២- ការតម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យ និង  
សម្រេចដោយក្តីអនុគ្រោះ ។

សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។

ថ្ងៃទី ខែ ឆ្នាំ ២០  
**ប្រទានក្រុមប្រឹក្សាភិបាល**  
(ហត្ថលេខា និងត្រា)

**ក**

# ព្រះរាជាណាចក្រកម្ពុជា

## ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមហ៊ុន អេ.ប៊ី.ស៊ី ឯ.ក  
A.B.C CO., LTD.

### កំណត់ហេតុ និងសេចក្តីសម្រេចសម្រាប់

ឆ្នាំ ២០២៣ ខែ ថ្ងៃ លេខ ១២៣

នៅទីស្នាក់ការក្រុមហ៊ុន អេ.ប៊ី.ស៊ី ឯ.ក

A.B.C CO., LTD.

អាសយដ្ឋាន : លេខ ១២៣ ផ្លូវលេខ ១២៣ សង្កាត់ ១២៣ ខណ្ឌ ១២៣ រាជធានីភ្នំពេញ  
មានបើកអង្គប្រជុំវិសាមញ្ញមួយក្រោមអធិបតីភាពរបស់ លោក ក ប្រធានក្រុមប្រឹក្សាភិបាល  
ក្រុមហ៊ុនជាប្រធានអង្គប្រជុំ ។

#### អញ្ជើញចូលរួមក្នុងអង្គប្រជុំ :

ក្រុមហ៊ុន XYZ CO., LTD. មានចំនួន 500 ភាគហ៊ុន

តំណាងដោយ លោក ក

លោក ខ មានចំនួន 250 ភាគហ៊ុន

លោក គ មានចំនួន 250 ភាគហ៊ុន

លោក ឃ

#### របៀបវារៈនៃអង្គប្រជុំមាន :

- ការបង្កើនដើមទុន
- ការតម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន

#### លទ្ធផលនៃអង្គប្រជុំ :

ជាកិច្ចចាប់ផ្តើមលោកប្រធានអង្គប្រជុំបានធ្វើការកត់សម្គាល់នូវចំនួនសមាជិកម្ចាស់ភាគហ៊ុនរួមមានក្នុង  
អង្គប្រជុំមានចំនួន ០២ រូប ដែលមានកាន់កាប់ភាគហ៊ុនចំនួន ១.០០០ ភាគហ៊ុន លើភាគហ៊ុនសរុប  
១.០០០ ភាគហ៊ុន របស់ក្រុមហ៊ុន ។ ចំនួនសមាជិកម្ចាស់ភាគហ៊ុនរួមមាននេះតំណាងឱ្យចំនួនលើសពី  
ពាក់កណ្តាល +១ នៃដើមទុនទាំងអស់របស់ក្រុមហ៊ុន ដែលជាក្រុមគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចបាន  
ដោយស្របច្បាប់ ។

**អង្គប្រជុំសម្រេចដូចតទៅ ៖**

**សេចក្តីសម្រេចសម្បទាន**

- ១- ការបង្កើនដើមទុន ពី ៤០០.០០០.០០០ រៀល ដល់ ៥.០០០.០០០.០០០ រៀល  
(១.០០០.០០០ ដុល្លារអាមេរិក អត្រា ៥.០០០ រៀល/ដុល្លារអាមេរិក)
- ការបង្កើនចំនួនភាគហ៊ុន ពី ១.០០០ ភាគហ៊ុន ដល់ ១០.០០០ ភាគហ៊ុន
- ការបែងចែកជាភាគហ៊ុន ចំនួន ១០.០០០ ហ៊ុន ដែលមានតម្លៃ ៥០០.០០០ រៀល ដដែល  
ក្នុងមួយភាគហ៊ុន
- ការបែងចែកភាគហ៊ុនថ្មី ដូចតទៅ ៖  
ក្រុមហ៊ុន XYZ CO., LTD. មានចំនួន ៥.០០០ ភាគហ៊ុន ពីលេខ ០០០០១ ដល់លេខ ០៥០០០  
លោក **ខ** មានចំនួន ២.៥០០ ភាគហ៊ុន ពីលេខ ០៥០០១ ដល់លេខ ០៧៥០០  
លោក **គ** មានចំនួន ២.៥០០ ភាគហ៊ុន ពីលេខ ០៧៥០១ ដល់លេខ ១០០០០  
(ដូចមានតារាង ខ.១ ឧបសម្ព័ន្ធ ភ្ជាប់ជាមួយនេះ)

២- ការតម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន ។

អង្គប្រជុំបានចប់សព្វគ្រប់នៅនាថ្ងៃដដែល ។

ថ្ងៃទី ខែ ឆ្នាំ ២០  
ប្រធានអង្គប្រជុំ  
**ប្រធានក្រុមប្រឹក្សាភិបាល**  
(ហត្ថលេខា និងត្រា)

**ប្រធានក្រុមប្រឹក្សាភិបាល និងយល់ព្រម**  
(ហត្ថលេខា)

**ក**

**ខ**

**គ**

ឧបសម្ព័ន្ធទី២

នៃសេចក្តីសម្រេចសម្រេចសម្រេចសម្រេច ថ្ងៃទី ខែ ឆ្នាំ ២០

តារាងបែងចែកភាគហ៊ុន

ល.រ	នាម និងគោត្តនាម	ឋានៈក្នុងក្រុមហ៊ុន	អាសយដ្ឋាន	ចំនួនភាគហ៊ុន	ហត្ថលេខា និងស្នាមមេដៃស្តាំ
១	ក្រុមហ៊ុន XYZ CO., LTD. តំណាងដោយ លោក ក	ប្រធាន ក្រុមប្រឹក្សាភិបាល	លេខ ១២៣ ផ្លូវលេខ១២៣ សង្កាត់១២៣ ខណ្ឌ១២៣ រាជធានីភ្នំពេញ	៥.០០០ភាគហ៊ុន	លោក ក
២	លោក ខ	អភិបាល	លេខ ១២៣ ផ្លូវលេខ១២៣ សង្កាត់១២៣ ខណ្ឌ១២៣ រាជធានីភ្នំពេញ	២.៥០០ភាគហ៊ុន	លោក ខ
៣	លោក គ	អភិបាល	លេខ ១២៣ ផ្លូវលេខ១២៣ សង្កាត់១២៣ ខណ្ឌ១២៣ រាជធានីភ្នំពេញ	២.៥០០ភាគហ៊ុន	លោក គ

ថ្ងៃទី ខែ ឆ្នាំ ២០

ប្រធានក្រុមប្រឹក្សាភិបាល  
(ហត្ថលេខា ត្រា និងស្នាមមេដៃស្តាំ)